



កម្មវិធីកិច្ចប្រជុំថ្នាក់តំបន់ឆ្នាំ ២០១៥

ស្តីពី “សាមគ្គីភាពស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ”

ថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៥ នៅសណ្ឋាគារ ចំរើន ហេងលី ស្រុកស្អួល ខេត្តក្រចេះ

គោលបំណង:

- ដើម្បី បង្កើនចំណងសាមគ្គីភាព និងទំនាក់ទំនងក្នុងចំណោមស្ត្រីដឹកនាំថ្នាក់ក្រោមជាតិទាំង៩ខេត្ត
- ចែករំលែកព័ត៌មាន បទពិសោធន៍ ចំណេះដឹង និងដំណោះស្រាយអំពីបញ្ហាស្ត្រីដោយស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិល
- រៀបចំបណ្តាញស្ត្រីដឹកនាំថ្នាក់ក្រោមជាតិទាំង៩ខេត្តក្នុងការធ្វើការរួមគ្នាឈរលើទស្សនៈវិស័យបេសកកម្ម និងផែនការតែមួយ

ពេលវេលា	សកម្មភាព	អ្នកសម្របសម្រួល
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥		
១២:៣០	ការជួបជុំគ្នានៅអង្គការសីលការ ចេញដំណើរទៅកាន់ ស្រុកស្អួល ខេត្តក្រចេះ	លោកស្រី គង់ សារី លោកស្រី ខឹម ស្រីម៉ុម
១៨:០០	ចុះឈ្មោះស្នាក់នៅ	កញ្ញា ហោ ស្រីទន់
១៩:០០	ទទួលទានអាហារសាមគ្គីពេលល្ងាច	លោកស្រី ប្រាក់ ច័ន្ទភ័ស្តា
ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥		
៧:៣០-៨:០០	ការចុះបញ្ជីវត្តមាន និងចាប់ផ្តើមកម្មវិធី	កញ្ញា ហោ ស្រីទន់
៨:០០-៨:១០	ប្រកាសរបៀបវារៈ និងគោរពភ្លេងជាតិ	លោកស្រី ពិន ម៉ារិន
៨:១០-៨:២៥	មតិស្វាគមន៍ ដោយ លោកស្រី ធីជា ឃឹះ នាយិកាអង្គការ សីលការ	លោកស្រី ធីជា ឃឹះ
៨:២៥-៨:៤០	ចំណាប់អារម្មណ៍និងការបើកកម្មវិធី ក្រោមអធិបតីភាព ឯកឧត្តម ប្រធានក្រុមប្រឹក្សា ខេត្តក្រចេះ	ឯកឧត្តម ប្រធានក្រុមប្រឹក្សា ខេត្តក្រចេះ
៨:៤០-៩:០០	ការថតរូបរួមគ្នា	គ.ស.ន
៩:០០-៩:៣០	ការបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការស្តីពីស្ថានភាពនៃស្ត្រី សម័យប្រជុំទី៥៩ (CSW 59)	លោកស្រី ធីជា ឃឹះ

៩:៣០-៩:៤៥	សម្រាកអាហារសម្រន់	កញ្ញា តេង វណ្ណា
៩:៤៥-១០:១៥	ការបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ វេទិកាប្រជាពលរដ្ឋអាស៊ាន	លោកជំទាវ ហ៊ុន កុសនី
១០:១៥-១០:៤៥	ការបង្ហាញពីសកម្មភាពនៃគម្រោងដែលបានអនុវត្ត រយៈពេល ០២ឆ្នាំ កន្លងមក	លោកស្រី ខឹម ស្រីម៉ុម
១០:៤៥-១២:០០	ចែករំលែកការរៀនសូត្រនិងការផ្លាស់ប្តូរនៃស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ	លោកស្រី គង់ សារី
១២:០០-១៤:០០	សម្រាកពិសាអាហារថ្ងៃត្រង់	លោកស្រី ប្រាក់ ច័ន្ទភីស្តា
១៤:០០-១៥:៣០	ការពិនិត្យទៅលើ SWOT (ចំណុចខ្លាំង ចំណុចធ្វើឲ្យប្រសើរឡើង ឱកាស និងកត្តាប្រឈម) នៃការអនុវត្តតួនាទី និងសមត្ថភាពរបស់ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ	លោកស្រី ប្រាក់ ច័ន្ទភីស្តា
១៥:៣០-១៥:៤៥	សម្រាកអាហារសម្រន់	កញ្ញា តេង វណ្ណា
១៥:៤៥-១៧:០០	ការបង្ហាញអំពី បណ្តាញស្ត្រីដើម្បីអភិវឌ្ឍន៍ (ប.ស.អ) សំណួរ-ចម្លើយ	តំណាង ប.ស.អ
១៩:០០	ទទួលទានអាហារសាមគ្គីពេលល្ងាច	
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥		
៨:០០ -៩:៣០	ពិនិត្យឡើងវិញ និងចូលរួមនៅក្នុង បណ្តាញ ប.ស.អ - ទស្សនៈវិស័យ - បេសកកម្ម - គុណតម្លៃ	លោកស្រី ធីតា ឃឹះ
៩:៣០-៩:៤៥	សម្រាកពិសាអាហារសម្រន់	កញ្ញា តេង វណ្ណា
៩:៤៥-១២:០០	ពិនិត្យឡើងវិញ និងចូលរួមនៅក្នុង បណ្តាញ ប.ស.អ - រចនាសម្ព័ន្ធ	លោកស្រី ចាន់ សោភណ្ណា
១២:០០-១៤:០០	សម្រាកពិសាអាហារថ្ងៃត្រង់	

១៣:៣០-១៥:៣០	បង្កើតផែនការណ៍ប្រតិបត្តិ និងយុទ្ធសាស្ត្រ សំរាប់អនុវត្តបីឆ្នាំខាងមុខ សំរាប់បណ្តាញ ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ	កញ្ញា តេង វណ្ណា
១៥:៣០-១៥:៤៥	សម្រាកពិសាអាហារសម្រន់	កញ្ញា តេង វណ្ណា
១៥:៤៥-១៦:០០	បូកសរុបលទ្ធផលនៃកិច្ចប្រជុំ	តំណាងស្ត្រីដឹកនាំថ្នាក់ ក្រោមជាតិខេត្តក្រចេះ
១៦:០០-១៦:៤៥	ចំណាប់អារម្មណ៍តំណាងស្ត្រីដឹកនាំថ្នាក់ ក្រោមជាតិតំណាងខេត្តគោលដៅ	តំណាងស្ត្រីដឹកនាំថ្នាក់ ក្រោមជាតិ
១៦:៤៥-១៧:០០	ចំណាប់អារម្មណ៍ និងកិច្ចបិទកម្មវិធីក្រោម អធិបតីភាព ឯកឧត្តម អភិបាល នៃគណៈ អភិបាលខេត្តក្រចេះ	ឯកឧត្តម អភិបាល នៃគណៈ អភិបាលខេត្តក្រចេះ
១៩:០០	ទទួលទានអាហារសាមគ្គីពេលល្ងាច និងកម្ម វិធីសប្បាយៗ	លោកស្រី ពិន ម៉ារិន និង កញ្ញា តេង វណ្ណា
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩		
៨:០០	ចេញដំណើរទស្សនៈកិច្ចទៅកាន់រម្យនីយ ដ្ឋានវត្តសសរមួយរយ និងកាំពីរ	ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ ខេត្តក្រចេះ
១៤:០០	ដំណើរត្រឡប់ពីទស្សនៈកិច្ចត្រលប់ទៅរាជ ធានីភ្នំពេញវិញ	អ្នករៀបចំកម្មវិធី

សូមរក្សាសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់! សូមអរគុណ